



ធនាគារជាតិនៃកម្ពុជា

លេខ ៥៧-០១៧-៣០០ ប.ក...

ប្រកាស ស្តីពី

លក្ខខណ្ឌសម្រាប់គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ
ជាក់លាក់សម្រាប់បញ្ជីលក្ខខណ្ឌប្រកបដោយសុវត្ថិភាពប្រកបដោយ

ទេសាភិបាលធនាគារជាតិនៃកម្ពុជា

- បានឃើញរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៥១៥/៤១៧ ចុះថ្ងៃទី១១ ខែឧសភា ឆ្នាំ២០១៥ ស្តីពី ការតែងតាំង ឯកឧត្តម ជា ចាន់តូ ជាអគ្គនាយកបាល ធនាគារជាតិនៃកម្ពុជា ជាថ្មី មានឋានៈស្មើទេសរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រមលេខ នស/រកម/០១៩៦/២៧ ចុះថ្ងៃទី២៦ ខែមករា ឆ្នាំ១៩៩៦ ដែលប្រកាសឲ្យ ប្រើច្បាប់ស្តីពី ការរៀបចំនិងការប្រព្រឹត្តទៅនៃធនាគារជាតិនៃកម្ពុជា
- បានឃើញព្រះរាជក្រមលេខ នស/រកម/១២០៦/០៣៦ ចុះថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០០៦ ដែលប្រកាសឲ្យ ប្រើច្បាប់ស្តីពី វិសោធនកម្មមាត្រា១៤ និងមាត្រា៥៧ នៃច្បាប់ស្តីពី ការរៀបចំនិងការប្រព្រឹត្តទៅនៃ ធនាគារជាតិនៃកម្ពុជា
- បានឃើញព្រះរាជក្រមលេខ នស/រកម/១១៩៩/១៣ ចុះថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ១៩៩៩ ដែលប្រកាសឲ្យ ប្រើច្បាប់ស្តីពី គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ
- យោងប្រកាសលេខ ធ៨-៩៨-៣៨៥ ប្រ.ក ចុះថ្ងៃទី២០ ខែកក្កដា ឆ្នាំ១៩៩៨ ស្តីពី រចនាសម្ព័ន្ធរបស់ ធនាគារជាតិនៃកម្ពុជា និងមុខងារ-ភារកិច្ចរបស់បណ្តាអង្គភាពក្រោមឱវាទ
- យោងប្រកាសលេខ ធ១-០១០-១៩៤ ប្រ.ក ចុះថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១០ ស្តីពី ការកែសម្រួលប្រការ៣ ប្រការ៤ ប្រការ៥ ប្រការ១២ និងប្រការ១៣ នៃប្រកាសស្តីពី រចនាសម្ព័ន្ធរបស់ធនាគារជាតិនៃកម្ពុជា និង មុខងារ-ភារកិច្ចរបស់បណ្តាអង្គភាពក្រោមឱវាទ
- យោងស្មារតីនៃអង្គប្រជុំថ្នាក់ដឹកនាំធនាគារជាតិនៃកម្ពុជា ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៧

៩

សម្រេច

ប្រការ ១.-

ប្រកាសនេះ មានគោលបំណងកំណត់លក្ខខណ្ឌចំពោះគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ ដែលតទៅនេះ ហៅថា “គ្រឹះស្ថាន” សម្រាប់ការដាក់ពាក្យសុំចុះបញ្ជីលក់មូលបត្រក្នុងផ្សារមូលបត្រកម្ពុជា។

ប្រការ ២.-

ប្រកាសនេះ មានគោលដៅផ្តល់លទ្ធភាពដល់គ្រឹះស្ថានក្នុងការកៀរគរ និងបង្កើនមូលនិធិសម្រាប់ពង្រីក អាជីវកម្ម ដើម្បីរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា។

ប្រការ ៣.-

ប្រកាសនេះ មានវិសាលភាពអនុវត្តចំពោះគ្រឹះស្ថានដែលស្ថិតនៅក្រោមអាណាព្យាបាលរបស់ ធនាគារជាតិនៃកម្ពុជា។

ប្រការ ៤.-

គ្រឹះស្ថានដែលមានបំណងចុះបញ្ជីលក់មូលបត្រក្នុងផ្សារមូលបត្រកម្ពុជា ត្រូវមានលក្ខណៈសម្បត្តិ ដូចតទៅ៖

- ត្រូវសុំការអនុញ្ញាតជាមុនពីធនាគារជាតិនៃកម្ពុជា
- ត្រូវមានមូលនិធិផ្ទាល់សុទ្ធយ៉ាងតិច ៦០.០០០.០០០.០០០ រៀល (ហុកសិបបីលានរៀល)
- ត្រូវមានស្ថានភាពហិរញ្ញវត្ថុល្អ និងអភិបាលកិច្ចរឹងមាំ តាមរយៈការធ្វើចំណាត់ថ្នាក់ដោយធនាគារជាតិ នៃកម្ពុជា ត្រឹមកម្រិតសុវត្ថិភាព ចាប់ពី ២ (ពីរ) ឆ្នាំ ឡើងទៅ និង
- ត្រូវអនុវត្តពេញលេញតាមបទប្បញ្ញត្តិប្រុងប្រយ័ត្ននានារបស់ធនាគារជាតិនៃកម្ពុជា។

ប្រការ ៥.-

បន្ទាប់ពីទទួលបានការអនុញ្ញាតចុះបញ្ជីលក់មូលបត្រក្នុងផ្សារមូលបត្រកម្ពុជា គ្រឹះស្ថានត្រូវគោរព តាមលក្ខខណ្ឌដូចខាងក្រោម៖

- អាចចុះបញ្ជីលក់មូលបត្រកម្មសិទ្ធិក្នុងផ្សារមូលបត្រកម្ពុជា មិនលើសពី ២០% (ម្ភៃភាគរយ) នៃសិទ្ធិ បោះឆ្នោតនៅក្នុងគ្រឹះស្ថាន និង/ឬ
- អាចបោះផ្សាយសញ្ញាបណ្ណសាជីវកម្មលក់ក្នុងផ្សារមូលបត្រកម្ពុជា មិនលើសពី ២០% (ម្ភៃភាគរយ) នៃទ្រព្យសកម្មសរុប។

ប្រការ ៦.-

ការចុះបញ្ជីលក់មូលបត្រក្នុងផ្សារមូលបត្រកម្ពុជាមិនត្រូវបានប្រើប្រាស់ជាមូលហេតុគេចវេសពីកាតព្វកិច្ច បំពេញដើមទុនចុះបញ្ជីអប្បបរមាដែលបានកំណត់ចំពោះភាគទុនិកឡើយ។

គ្រឹះស្ថាននៅតែមានកាតព្វកិច្ចអនុវត្តតាមច្បាប់ និងបទប្បញ្ញត្តិរបស់ធនាគារជាតិនៃកម្ពុជា។

ប្រការ ៧.-

គ្រឹះស្ថានណាមួយដែលមិនគោរពតាមខ្លឹមសារនៃប្រកាសនេះ នឹងត្រូវទទួលរងទណ្ឌកម្មខាងវិន័យ ដូចមានចែងក្នុង មាត្រា៥២ នៃច្បាប់ស្តីពី គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ។

ប្រការ ៨.-

អគ្គលេខាធិការ អគ្គនាយកក្រុមពិនិត្យ អគ្គនាយកបច្ចេកទេស អគ្គបេឡា អគ្គពិនិត្យ ប្រធាននាយកដ្ឋាន អង្គភាពក្រោមឱវាទធនាគារជាតិនៃកម្ពុជាដែលមានការពាក់ព័ន្ធ និងគ្រប់គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ ស្ថិតនៅ ក្រោមអាណាព្យាបាលរបស់ធនាគារជាតិនៃកម្ពុជា ត្រូវអនុវត្តម៉ឺងម៉ាត់នូវប្រកាសនេះតាមភារកិច្ចរៀងៗខ្លួន។

ប្រការ ៩.-

ប្រកាសនេះមានប្រសិទ្ធភាពអនុវត្តចាប់ពីថ្ងៃចុះហត្ថលេខានេះតទៅ។

រាជធានីភ្នំពេញ ថ្ងៃទី២៧ខែកញ្ញា ឆ្នាំ២០១៧
ឧបនាយករដ្ឋមន្ត្រី

ជា. ចាន់តុ



កន្លែងទទួល៖

- ដូចប្រការ ៨ “ដើម្បីអនុវត្ត”
- ឯកសារ-កាលប្បវត្តិ

ចម្លងជូន៖

- គ្រប់សមាជិកក្រុមប្រឹក្សាភិបាល
- ទីស្តីការគណៈរដ្ឋមន្ត្រី
“ដើម្បីជ្រាបជាព័ត៌មាន”
- នាយកដ្ឋានរដ្ឋបាលនៃទីស្តីការគណៈរដ្ឋមន្ត្រី
“ដើម្បីចុះផ្សាយក្នុងរាជកិច្ច”